



សហព័ន្ធខ្មែរកម្ពុជាក្រោម

KHMER KAMPUCHEA KROM FEDERATION

Asia - Australia - Europe - North America

Member of UN DPI & UNPO

KKF - P.O. Box 0193, Pennsauken - NJ08110, USA • Tel : + 856-655-3838 / Fax: + 856-583-1503

Office of the Chairman

ការិយាល័យលោកអធិបតី

N° 39/KKF.Ch/18
Date :24/09/2018

លិខិត និង អញ្ជើញ
ចូលរួម កិច្ចប្រជុំដំណាច់ឆ្នាំ

២០១៨

ព្រះតេជគុណជាទីសក្ការៈ សមាជិក សមាជិកា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាទីគោរព រាប់អាន,

ក្នុងនាម គណៈកម្មការនាយក ខ្ញុំព្រះករុណា ខ្ញុំបាទ មានសេចក្តី រីករាយ សូមនិមន្ត ព្រះតេជគុណ និង អញ្ជើញ លោក លោកស្រី មកចូលរួម កិច្ចប្រជុំដំណាច់ឆ្នាំនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងត្រូវ ប្រារព្ធធ្វើឡើង ៖

នៅ ៖ ថ្ងៃសុក្រទី ៧ ដល់ថ្ងៃអាទិត្យទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨

ទីកន្លែង ៖ Multicultural Center Hall
647 South King Road
San Jose, CA 95116
U.S.A.

នេះជាកិត្តិយសមួយ ដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានសហគមន៍ខ្មែរកម្ពុជាក្រោមនៅ San Jose ទទួលជាប្រវត្តិសាស្ត្រនៅក្នុងតំបន់ Silicon Valley ។

ដូចជារៀងរាល់ឆ្នាំកន្លងមក អ្នកដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម និងលើកមកទូល និងជំរាប នូវសកម្មភាព នៃឆ្នាំ ២០១៨ និងរៀបចំគំរោងសកម្មភាព ទៅឆ្នាំ២០១៩ ។ ម្យ៉ាងវិញទៀត កិច្ចប្រជុំឆ្នាំនេះ ក៏មានសភាព ពិសេស ជាងឆ្នាំមុនៗ ដោយមានសន្និសីទ ចូលរួមដោយវាក្យសិល្បៈអន្តរជាតិ ។

នៅថ្ងៃសៅរ៍ទី ៨ ធ្នូ ២០១៨ យើងនឹងរៀបចំឲ្យមានសន្និសីទមួយ ដែលយើងនឹងអញ្ជើញឲ្យមកចូលរួមធ្វើ អន្តរគមន៍ នូវមេធាវីផ្នែកសិទ្ធិមនុស្ស, អ្នកប្រាជ្ញ និងអ្នកជំនាញច្បាប់ផ្សេងៗ ដែលនៅពេលនោះ និងមាន ការផ្សាយបន្តផ្ទាល់ តាមវិទ្យុកម្ពុជាក្រោម និងបង្ហាញផ្សាយតាមប្រភពផ្សេងៗរបស់សហព័ន្ធ ។

វត្តមាន ព្រះតេជគុណ និង លោក លោកស្រី សមាជិក សមាជិកា គឺ ជាកត្តាសំខាន់ចំពោះយើង -ខ្ញុំ។

សូមអរព្រះគុណ - អរគុណទុកជាមុន


ថាច់-វ៉ឺន
អធិបតី សហព.ខ.ក.ក.

For more information regarding the logistics of this annual meeting, please contact:

1. Mr. Thach Chune - 408-613-6196
2. Mr. Thach Toan - 408 - 314 - 6929
3. Ven. Son Yoeng Ratana - 408 - 550-5060

Email: info@khmerkrom.org

There are two international airports to arrive at San Jose, California, U.S.A.:

1. **San José International Airport (SJC)** is located in the heart of Silicon Valley, the center of global technology innovation. This is a preferred airport for easy to pick up and drops off.
2. **San Francisco International Airport (SFO)** is an international airport 13 miles (21 km) south of downtown San Francisco, California and 35 miles north of San Jose. It has flights to points throughout North America and is a major gateway to Europe and Asia.